

## កិច្ចពេងការបេរុន្តែ

- មុខវិញ្ញុ : ដែនជីឡាកា
- ថ្ងៃកំទី : ៧
- ជីថានទី១ : ប្រព័ន្ធប្រជាធិបតេយ្យ
- មេដ្ឋានទី៣ : ចលនាបាលសំកត ( ២. ភូមិលីធម៌ , ៣. និចលាកាត និងទំនាក់ទំនង )
- រយៈពេល : ១ខែ ( ខែកុម្ភៈ )
- បញ្ជីនាយក :

### I. គ្រប់គណន៍

- ចំណោមជីង : ពន្លឺលីក្សាលាស់ពីភូមិលីធម៌ និចលាកាត និងទំនាក់ទំនង ការបង្ហាញបរាណ ។
- បំណើន : បកប្រាយឱ្យបានច្បាស់បាលស់ពីភូមិលីធម៌ និចលាកាត និងទំនាក់ទំនង ការធ្វើឯកសារជន ។
- អិយាយចំណោមជីងសិស្សយោលច្បាស់ពីចលនាបាលសំកត ។

### II. សម្រាប់បញ្ជីនាយក និងអ្នកគ្រប់គណន៍

#### + ឯកសារ


- ស្រួលរកសិក្សាតែលដែនជីឡាបញ្ជីទី៣ សម្រាប់សិស្សទី៩ ២៤៨ ។
- ស្រួលរកវិណាកាំត្រូ Stepsam3 ។
- ស្រួលរកវិណាកាំត្រូការណីលីក្សាលាស់ពីចលនាបាលសំកត VSO ។

#### + សម្រាប់មួយចន្ទ

- សន្លឹកកិច្ចការ ក្រុច ទុយ ឪឃុ
- ធ្វើឯកសារបរាណ ។

### III. សកម្មភាពបេរុន្តែ និងអ្នកគ្រប់គណន៍

សកម្មភាព	ខ្លឹមសាមិទ្ធិ	សកម្មភាពសិស្ស
<p>គ្រឿតិនិត្យ</p> <ul style="list-style-type: none"> <li>- អនាម័យ</li> <li>- សណ្ឋាប់ច្បាប់</li> <li>- អវត្ថុមាន</li> </ul>	<p>ជីថានទី១ ( ២ខែទី )</p> <p>ច្បាប់បាលច្បាប់</p>	<ul style="list-style-type: none"> <li>- ប្រចាន ប្រអនុប្រចានច្បាប់យោលប្របសប្រុល</li> <li>- ផ្តើមការណីលីក្សាលាស់ពីអវត្ថុមានសិស្ស</li> </ul>
<p>គ្រិណាកាំសិស្សឱ្យពិភាក្សាគ្មានាមីនី</p> <p>និងត្រួតពេលវេលាបាលសំកត</p> <ul style="list-style-type: none"> <li>- ត្រួតពេលវេលាបាលសំកតមានការងារច្បាប់មេច ?</li> <li>- តើត្រួតពេលវេលាបាលសំកតមានការងារអេលីម ?</li> </ul>	<p>ជីថានទី២ ( ៥ខែទី )</p> <p>ច្បាប់មេដ្ឋានចាស់</p> <ul style="list-style-type: none"> <li>- សកម្មភាពការងារច្បាប់</li> <li>- គន្លឹះ</li> <li>- អេលីម</li> </ul>	<ul style="list-style-type: none"> <li>- សិស្សពិភាក្សាគ្មានាមីនី ពេលវេលាបាលសំកត</li> <li>- ច្បាប់មេដ្ឋានច្បាប់យោលប្របសប្រុល</li> <li>- ត្រួតពេលវេលាបាលសំកតមានការងារអេលីម</li> <li>- គន្លឹះបាលសំកតមានការងារអេលីម ។</li> </ul>

<p><u>សំណ្ងាប់អស់</u></p> <p>- តើកពចាំខែអស់មួយប្រព័ន្ធប្រភេទអាជិរុយមាន ចលនាឌីជាមួយទេ ?</p> <p><b>ហ្មារប់សេចក្តី</b></p> <p>មួយទេនេះថ្លែងសិក្សាមេដ្ឋនេបន្ទូរក្រោះ ចំណាត់ :</p> <p>២. វិឱសជុំ ៣. និចលកាត និងទំនាក់សកល</p>	<p>- កពចាំខែអស់មួយប្រព័ន្ធប្រភេទអាជិរុយមួយតិច មានចលនា ។</p>	<p>- កពចាំខែអស់មួយប្រព័ន្ធប្រភេទអាជិរុយមួយតិច មានចលនា ។</p>
<p>- គ្រូសរប់រំលាភដើម្បីមេដ្ឋនេបក់លើ ក្បារខ្សោះ ។</p> <p>- តើដើម្បីធ្វើចលនាឌីវិញប្រភេទអាជិរុយហៅ មាត្រី ?</p>	<p>ដំបានទី៣ ( ៣០នាទី ) ( មេដ្ឋនេប )</p> <p>- មេដ្ឋនេបទី៣ : ចលនាបេស់កព</p> <p>២. វិឱសជុំ ៣. និចលកាត និងទំនាក់សកល</p> <p>- វិឱសជុំ</p>	<p>- សិស្សសរប់រំលាភដើម្បីមេដ្ឋនេបក់ ក្បារខ្សោះ ។</p> <p>- ដើម្បីធ្វើចលនាឌីវិញប្រភេទអាជិរុយហៅ វិឱសជុំ ។</p>
<p><b>សំណ្ងាប់អស់ : តើកត្រូវដឹងដែលបណ្តុលខ្លួនកត្តិការណ៍ដែលបានធ្វើឡើងនៅឯណាមួយប្រភេទអាជិរុយ ?</b></p> <p>- ថែកសិស្សបារុង ១ , ២ , ៣ ទៅតាម ការងារត្រួចត្រូវ</p> <p>- គ្រូណែនាំសិស្សឱ្យចូលរួម ហើយប្រើប្រាស់ពីមានក្នុងបកាត និចលកាត និងទំនាក់សកល ។</p> <p>- គ្រូណែនាំសិស្សឱ្យបារិចបារិចពីការយល់របស់ពួកគេអំពីបកាត និចលកាត និងទំនាក់សកល ។</p> <p>- គ្រូសំយោគការយល់យ៉ែងរបស់សិស្ស។</p>	<p>ការបង្កើតសម្រួលិកម្បូរ</p> <p>- របកាតទី ១</p>  <p>- របកាតទី ២</p>  <p>+ ដោយសារកត្តិការណ៍ - កត្តិទី១ : បាននិចលកាតដឹងដែលកត្តិ ចលនាផ្លូវក្រោះ ។ - កត្តិទី២ : តិចទំនាក់សកល ទាញកណ្តុះមករកប្រភេទអាជិរុយ ។ ពេលដឹងដែលកម្រំងចាំង ពីរនេះផ្តល់គ្មានកត្តិការណ៍ អេណីប ។</p>	<p>- សិស្សចូលរួមប្រុង</p> <p>- ប្រុងសិស្សប្រើប្រាស់ពីមានដែលបាន នៅក្នុងបកាត ។</p> <p>- សិស្សប្រាប់ពីការយល់របស់ពួកគេ ។</p>

<ul style="list-style-type: none"> <li>- ថែកសន្តិភាគកិច្ចការពិសោធន៍ជល់សិស្ស។</li> <li>- ផ្តល់ឈុតសម្បាពិសោធន៍ និងអាជារណ៍ដើមីណែនការពិសោធន៍ ។</li> <li>- គ្រូណានាំសិស្សឱ្យសង្គតនៃដើមីណែនការពិសោធន៍ ។</li> <li>- គ្រូណានាំសិស្សសង្គតនៃដើមីណែនការពិសោធន៍ ។</li> <li>- គ្រូនាំសិស្សសង្គតម៉ែនលទ្ធផល និង ទាញសេចក្តីសន្តិ៥យននៃសំណុរតនេះ ។</li> <li>- គ្រូនាំសិស្សសរសការពណ៌នាសង្គប់បញ្ជាក់អំពីការពិសោធន៍ " ចលនាបស់កណ្តាល " ។</li> </ul>	<p><b>ពិសោធន៍</b></p> <p><b>សម្បាពិសោធន៍</b></p> <p><b>ដើមីណែនការពិសោធន៍</b></p> <p>- ជាក់ខ្សោយក្នុងទុយដោយ ហើយចងច្រួយ និងចុងខ្សោយចំហោះ ។</p> <p>- បន្ទូចបំមកយកដែលបានប្រជុំបំពុំទុយដោយ ហើយយកដែលមួនឡើង គ្របាប់ធ្វើមហត្ថិន ក្រុចនឹងនិលបានរង្វាដំមួល ដំមួនវិប្បុលមួយ ហើយដល់ខ្សោយចំងអស់ លាមស់បន្ទូចបំមករង្វាដំ និងរក្សាទាំង ដីដែល ។</p> <p>- នៅពេលបានប្រជុំបំពុំទុយដោយ ក្រុចបំដើមីណែនការពិសោធន៍ ។</p> <p><b>សេចក្តីសន្តិ៥យន ( ចង្វៀមសំណុរតនេះ ) :</b></p> <p>- កណ្តាលយកដែលបានប្រជុំនិង គឺតំណាង ឱ្យកម្បែងចាកដ្ឋិកបស់ដើមី (និចលកាត) ហើយកម្បែងដែលតំណាង ឱ្យកម្បែងចំនាត់ការ ព្រះអាចិក្ស ឡើងដើមី (ចំនាត់ការ សកល) ។</p> <p>- ពេលកម្បែងចំនាងដើមីរោងទូល្យ ការ ដើមី និងនិលបានរង្វាដំបានរក្សាទាំង រួចរាល់ ។</p>	<ul style="list-style-type: none"> <li>- សិស្សទូលសន្តិភាគកិច្ចការពិសោធន៍ ដែលមានសំណុរតនេះ: ពីគ្រូ ។</li> <li>- សិស្សទូលឈុតកិច្ចការពិសោធន៍ និងសង្គប់ការណានាំដើមីណែនការពិសោធន៍ ។</li> <li>- សិស្សរួចរាល់ការពិសោធន៍ និងសង្គត ។</li> </ul>
<ul style="list-style-type: none"> <li>- គ្រូណានាំសិស្សឱ្យប្រើប្រាស់កញ្ចប់ ដើមីរីសរស់ចេញដ្ឋីយកប្រើប្រាស់កញ្ចប់ ។</li> <li>- តើដើមីដើមីចេញបានតុល្យបានអាចិក្សហេរាទាំង ?</li> <li>- គ្រូបង្ហាញបានចេញបាននាបស់កណ្តាល ។</li> </ul>	<p><b>ដើមីទី៤ ( ១០នាទី ) : ប្រើប្រាស់កញ្ចប់</b></p> <p><b>សកលការណានាបស់កញ្ចប់</b></p>  <p>- ចេូលបានតុល្យបានអាចិក្សហេរាទាំង ។</p> <p>- ចេូលនាបស់កណ្តាល ដែលមាននិចលកាត និងចំនាត់ការ សកល ។</p>	<ul style="list-style-type: none"> <li>- សិស្សប្រើប្រាស់កញ្ចប់ដើមីរីសរស់ចេញដ្ឋីយកប្រើប្រាស់កញ្ចប់ ។</li> <li>- ដើមីដើមីចេញបានតុល្យបានអាចិក្សហេរាទាំង ។</li> <li>- ប្រការណានាបស់កញ្ចប់ដើមីរីសរស់ចេញដ្ឋីយកប្រើប្រាស់កញ្ចប់ ដែលមានការទូលសន្តិ៥យន និងចំនាត់ការ សកល ។</li> </ul>

<ul style="list-style-type: none"> <li>- ក្រុណាតាំកិច្ចការដូចជាល័យសិស្ស ។</li> <li>- ក្រុណាតាំសិស្សនៅពេលធ្វើដំណើរទេត ដូចមានការប្រើប្រាស់ប្រព័ន្ធបង្ហាញ ហើយធ្វើដំណើរទេត កិច្ចការដូចខាងក្រោម និងមើលមែនដោយ បន្ទាប់ ។</li> </ul>	<p><b>ជំហានទី៣ ( ពាណិជ្ជ ) : កិច្ចការដូច :</b></p> <ul style="list-style-type: none"> <li>- ចូលរួមអនុវត្តិសោធន៍ណែនការបែកផែត អ្នកដំណើរទេតដូចខាងក្រោម ។</li> <li>- ការមែនប្រើប្រាស់បន្ទាប់ដំណើរទេត ។</li> </ul>	<ul style="list-style-type: none"> <li>- សិក្សាកំពង់កិច្ចការដូច ដើម្បីសរស់សេវា បានដំណើរទេត ។</li> <li>- សិក្សាដំណើរទេតដែលបានការប្រើ ប្រាស់បន្ទាប់ដំណើរទេតដូចខាងក្រោម និងមើលមែនដោយ បន្ទាប់ ។</li> </ul>
--	---	--